



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា

លេខ:.....០០១/១៩.....គ.ម.ក. / ០៧.៧.

ប្រកាស

ស្តីពី

ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មមូលបត្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការ

(Signature)

បោះផ្សាយ និងការជួញដូរមូលបត្រមហាជន

- បានឃើញប្រកាសលេខ ០០៣/១២ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ស្តីពីលក្ខខណ្ឌ តម្រូវលើភាពរឹងមាំហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៨

សម្រេច

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១.- គោលបំណង

ប្រកាសនេះមានគោលបំណងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មមូលបត្រ ក្រុមហ៊ុន និងភ្នាក់ងារដែល ទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើអាជីវកម្មមូលបត្រ ព្រមទាំងបុគ្គលពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។

ប្រការ ២.- គោលដៅ

ប្រកាសនេះមានគោលដៅកំណត់ពីលក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត និងការផ្តល់ អាជ្ញាបណ្ណ/ការអនុញ្ញាតបន្ត និងកំណត់ពីកាតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ធ្វើអាជីវកម្មមូលបត្រ និងភ្នាក់ងារទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ព្រមទាំង បុគ្គលពាក់ព័ន្ធ។


ប្រការ ៣.- វិសាលភាព

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការអាជីវកម្មមូលបត្រ ក្រុមហ៊ុន និងភ្នាក់ងារ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើអាជីវកម្មមូលបត្រ ព្រមទាំងបុគ្គលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.- និយមន័យ

និយមន័យនៃពាក្យបច្ចេកទេស ដែលប្រើប្រាស់នៅក្នុងប្រកាសនេះ ត្រូវបានកំណត់ក្នុងប្រការនេះ និង មាននៅក្នុងសន្មានក្រុមដែលជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និង អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន÷

ការចាប់ផ្តើមធ្វើអាជីវកម្ម÷ សំដៅដល់ការចាប់ផ្តើមធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារក្រុម- ហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬភ្នាក់ងារផ្តល់ ប្រឹក្សាវិនិយោគ ក្រោយពីទទួលបានអាជ្ញាបណ្ណ ដោយគិតចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្តើមជួលបុគ្គលិកដើម្បី



បំពេញការងារសម្រាប់អាជីវកម្មដែលបានសុំអាជ្ញាបណ្ណ ឬចាប់ពីពេលដែលភ្នាក់ងារក្រុមហ៊ុនមូលបត្រ ភ្នាក់ងារ ផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ឬភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគចាប់ផ្តើមធ្វើសកម្មភាពពេលទទួលបានអាជ្ញាបណ្ណ។

ការផ្តល់ប្រឹក្សាលើហិរញ្ញវត្ថុសាជីវកម្ម (Advice on Corporate Finance) ÷ សំដៅដល់ការផ្តល់ប្រឹក្សា លើ÷

- ការប្រមូល ឬបង្កើនមូលធន អនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែល មានជាធរមាន និង
- ការចាត់ចែងរៀបចំ ការកែសម្រួលរចនាសម្ព័ន្ធ ឬការទិញយកក្រុមហ៊ុន ឬទ្រព្យសកម្ម ឬបំណុល របស់ក្រុមហ៊ុន និងការរួមបញ្ចូលអាជីវកម្ម។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត÷ សំដៅដល់ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពីអគ្គនាយកនៃ **គ.ម.ក.** ។

បុគ្គលិកជាន់ខ្ពស់÷ សំដៅដល់បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនដែលមានតំណែងចាប់ពីប្រធាន ផ្នែករហូតដល់នាយកប្រតិបត្តិ រួមទាំងប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ ប្រធានភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ និងសវនករផ្នែកផង។

បុគ្គលមានទំនាក់ទំនងពិសេស (Specially-Related Person) ÷ សំដៅដល់បុគ្គលដូចខាងក្រោម÷

១- ករណីបុគ្គលដើមជារូបវន្តបុគ្គល បុគ្គលដែលមានទំនាក់ទំនងពិសេសអាចជា÷

ក- សហព័ទ្ធ។

ខ- សាខាញាតិលោហិតរហូតដល់ថ្នាក់ទី ៤។

គ- ខ្សែផ្ទាល់នៃបុព្វញាតិ ឬបច្ឆាញាតិរហូតដល់ថ្នាក់ទី ៣។

ឃ- សាខាញាតិពន្ធរហូតដល់ថ្នាក់ទី ៣។

ង- ខ្សែផ្ទាល់នៃបុព្វញាតិ ឬបច្ឆាញាតិរបស់បុគ្គលដែលចូលក្នុងគ្រួសាររបស់បុគ្គលដើមក្នុងនាមជា កូនចិញ្ចឹម និងសហព័ទ្ធរបស់បុគ្គលនោះ។

ច- បុគ្គលដែលរស់នៅដោយពឹងផ្អែកលើប្រាក់ ឬទ្រព្យសម្បត្តិរបស់បុគ្គលដើម និងបុគ្គលដែលរួម រស់ជាមួយបុគ្គលដើម។

ឆ- ក្រុមហ៊ុនណាមួយដែលក្នុងនោះ បុគ្គលដើមធ្វើការវិនិយោគ ៣០ (សាមសិប) ភាគរយ ឬលើសពី នេះតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែងក្នុងចំណុច (ក) រហូតដល់ (ច) នៃចំណុចទី ១ ខាងលើនេះ ឬបុគ្គលដើមមានឥទ្ធិពលលើបញ្ហាសំខាន់នៃការគ្រប់គ្រង ដូច ជាការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិរបស់ក្រុមហ៊ុននោះ ឬក្រុមហ៊ុនពាក់ព័ន្ធ។

ជ- ក្រុមហ៊ុនណាមួយដែលក្នុងនោះ បុគ្គលដើមធ្វើការវិនិយោគ ៣០ (សាមសិប) ភាគរយ ឬលើសពី នេះតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែងក្នុងចំណុច (ក) រហូតដល់ (ឆ) នៃចំណុចទី ១ ខាងលើនេះ ឬបុគ្គលដើមមានឥទ្ធិពលលើបញ្ហាសំខាន់នៃការគ្រប់គ្រង ដូចជា



ការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិរបស់ក្រុមហ៊ុននោះ ឬក្រុមហ៊ុនពាក់ព័ន្ធ។

២- ករណីបុគ្គលដើមជាក្រុមហ៊ុន បុគ្គលដែលមានទំនាក់ទំនងពិសេសអាចជា៖

ក- អភិបាល សហកម្មសិទ្ធិករ ឬនាយកប្រតិបត្តិ។

ខ- សាខាក្រុមហ៊ុន ឬអភិបាល ឬសហកម្មសិទ្ធិកររបស់សាខាក្រុមហ៊ុននោះ។

គ- រូបវន្តបុគ្គលដែលវិនិយោគ ៣០ (សាមសិប) ភាគរយ ឬលើសពីនេះ ក្នុងបុគ្គលដើមតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែងក្នុងចំណុចទី ១ ខាងលើ ឬរូបវន្តបុគ្គលនេះ មានឥទ្ធិពលលើបញ្ហាសំខាន់នៃការគ្រប់គ្រងដូចជាការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិរបស់បុគ្គលដើម។

ឃ- ក្រុមហ៊ុនណាមួយដែលក្នុងនោះ បុគ្គលដើមធ្វើការវិនិយោគ ៣០ (សាមសិប) ភាគរយ ឬលើសពីនេះតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែងនៅក្នុងចំណុច (ក) រហូតដល់ (គ) នៃចំណុចទី ២ ខាងលើនេះ ឬបុគ្គលដើមនេះមានឥទ្ធិពលលើបញ្ហាសំខាន់នៃការគ្រប់គ្រងដូចជាការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនពាក់ព័ន្ធ។

បុគ្គលទទួលបានការទទួលស្គាល់គុណវុឌ្ឍិ៖ សំដៅដល់អភិបាល សហកម្មសិទ្ធិករ នាយកប្រតិបត្តិ ប្រធានប្រតិបត្តិការ ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ ប្រធានភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយកនៃ **គ.ម.ក.** ។

ប្រធានប្រតិបត្តិការ (Head of Operations)៖ សំដៅដល់រូបវន្តបុគ្គលដែលត្រូវពិនិត្យប្រតិបត្តិការនៃការបើកគណនី ការដាក់កម្រិតឥណទាន ការដាក់កម្រិតលើការជួញដូរ ការទូទាត់នៃការជួញដូរ ការបញ្ជូនរបាយការណ៍ទៅប្រតិបត្តិករ និង **គ.ម.ក.** និងត្រូវពិនិត្យប្រតិបត្តិការផ្សេងទៀតនៅក្នុងការិយាល័យជួរក្រោយ។

ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ (Head of Securities Representatives)៖ សំដៅដល់រូបវន្តបុគ្គលដែលមានអំណាចក្នុងការណែនាំ និងត្រួតពិនិត្យភ្នាក់ងារក្រុមហ៊ុនមូលបត្រនៅក្នុងក្រុមហ៊ុនមូលបត្រ។

ប្រធានភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ (Head of Financial Advisory Representatives)៖ សំដៅដល់រូបវន្តបុគ្គលដែលមានអំណាចក្នុងការណែនាំ និងត្រួតពិនិត្យភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ។

ប្រាក់តម្កល់ធានាអាជីវកម្ម៖ សំដៅដល់ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវដាក់តម្កល់សម្រាប់ជាប្រាក់ធានាដែលត្រូវយកមកប្រើប្រាស់ ក្នុងករណីដែលក្រុមហ៊ុននោះមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុបាន រួមទាំងពុំមានលទ្ធភាពក្នុងការផ្តល់ជូនអតិថិជនវិញនូវមូលបត្រ មូលនិធិ ឬទ្រព្យសម្បត្តិដទៃទៀត ដែលអតិថិជនបានប្រគល់ឱ្យក្រុមហ៊ុនថែរក្សាទុក។

ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ៖ សំដៅដល់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ដែលទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ **គ.ម.ក.** ។

មូលធនសុទ្ធ (Net Capital)៖ សំដៅដល់មូលធនសុទ្ធដែលត្រូវបានគណនាដោយអនុលោមតាម



ប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ។

អនុក្រឹត្យ÷ សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

អនុរូបសញ្ញា (Composition) ÷ សំដៅដល់កិច្ចព្រមព្រៀងជាផ្លូវការរវាងកូនបំណុល និងម្ចាស់បំណុល ដែលតាមរយៈកិច្ចព្រមព្រៀងនេះម្ចាស់បំណុលព្រមទទួលយកសំណងតិចជាងចំនួនទឹកប្រាក់ទាំងអស់ដែលជំពាក់។

ឧបករណ៍តម្កល់ធានាអាជីវកម្ម÷ សំដៅមូលបត្ររដ្ឋ ឬ/និងធនបត្ររបស់ធនាគារជាតិនៃកម្ពុជា ដែលក្រុមហ៊ុនត្រូវដាក់តម្កល់សម្រាប់ធានាអាជីវកម្ម និងត្រូវបានយកមកប្រើប្រាស់ ក្នុងករណីដែលក្រុមហ៊ុននោះមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុបាន រួមទាំងពុំមានលទ្ធភាពក្នុងការផ្តល់ជូនអតិថិជនវិញនូវមូលបត្រ មូលនិធិ ឬទ្រព្យសម្បត្តិដទៃទៀត ដែលអតិថិជនបានប្រគល់ឱ្យក្រុមហ៊ុនថែរក្សាទុក។

ជំពូកទី ២

សកម្មភាពអាជីវកម្ម

ប្រការ ៥.- អាជីវកម្មធានាទិញមូលបត្រ

អាជីវកម្មធានាទិញមូលបត្រ រួមមាន ÷

១- ការផ្តល់ប្រឹក្សាលើហិរញ្ញវត្ថុសាជីវកម្ម។

២- ការជួយរៀបចំ ត្រួតពិនិត្យលើការបំពេញកាតព្វកិច្ចតាមច្បាប់ និងបញ្ជាក់លើឯកសារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសំណើលក់មូលបត្រជាសាធារណៈ ឬសំណើលក់មូលបត្រជាឯកជន និងការចាត់ចែងរៀបចំដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ។

៣- ការទិញមូលបត្រទាំងអស់ ឬមួយផ្នែកពីក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងគោលដៅចែកចាយ ឬលក់បន្ត។

៤- ការទិញមូលបត្រដែលលក់មិនអស់ នៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈក្នុងគោលដៅធានានូវភាពជោគជ័យនៃការបោះផ្សាយ។

ប្រការ ៦.- អាជីវកម្មជួញដូរមូលបត្រ

អាជីវកម្មជួញដូរមូលបត្រ គឺជាការជួញដូរមូលបត្រលើគណនីផ្ទាល់ខ្លួន ដោយរ៉ាប់រងហានិភ័យដោយខ្លួនឯង។

ប្រការ ៧.- អាជីវកម្មជើងសាមូលបត្រ

អាជីវកម្មជើងសាមូលបត្រ គឺជាការទិញ ឬលក់មូលបត្រក្នុងនាម និងតាមបញ្ជាអតិថិជនរបស់ខ្លួនដោយទទួលបាននូវកម្រៃជើងសា។

ប្រការ ៨.- អាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

អាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ គឺជាអាជីវកម្មដូចមានចែងក្នុងចំណុចទី ១ និងទី ២ នៃប្រការ ៥ នៃ



ប្រកាសនេះ។

ប្រការ ៩.- អាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ

អាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ រួមមាន ÷

- ១- ការផ្តល់ប្រឹក្សាអំពីការវិនិយោគលើមូលបត្រ រួមទាំងការរៀបចំផែនការហិរញ្ញវត្ថុដែលមានដូចជា ការវិភាគមូលបត្រ និងស្ថានភាពទីផ្សារមូលបត្រ ការវិភាគស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ការរៀបចំផែនការហិរញ្ញវត្ថុ និងផែនការវិនិយោគលើមូលបត្រតាមតម្រូវការ និងគោលដៅរបស់អតិថិជន។
- ២- ការបោះពុម្ពផ្សាយសេចក្តីវិភាគអំពីការវិនិយោគមូលបត្រជូនដល់អ្នកវិនិយោគសាធារណៈ។

ប្រការ ១០.- អាជីវកម្មរបស់ក្រុមហ៊ុនធានាទិញមូលបត្រ

បុគ្គលដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពី គ.ម.ក. ធ្វើជាក្រុមហ៊ុនធានាទិញមូលបត្រ ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៥ ប្រការ ៦ និងប្រការ ៧ នៃប្រកាសនេះ។

ប្រការ ១១.- អាជីវកម្មរបស់ពាណិជ្ជករមូលបត្រ

បុគ្គលដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពី គ.ម.ក. ធ្វើជាពាណិជ្ជករមូលបត្រ ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៦ និងប្រការ ៧ នៃប្រកាសនេះ។

ប្រការ ១២.- អាជីវកម្មរបស់ឈ្មួញជើងសាមូលបត្រ

បុគ្គលដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពី គ.ម.ក. ធ្វើជាឈ្មួញជើងសាមូលបត្រ ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៧ នៃប្រកាសនេះ។

ប្រការ ១៣.- អាជីវកម្មរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

បុគ្គលដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក. ធ្វើជាក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៨ នៃប្រកាសនេះ។

ប្រការ ១៤.- អាជីវកម្មរបស់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ

បុគ្គលដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក. ធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើអាជីវកម្មមូលបត្រ



ដូចមានចែងក្នុងប្រការ ៩ នៃប្រកាសនេះ។

ប្រការ ១៥.- ការធ្វើអាជីវកម្មបន្ថែម

ក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** អាចដាក់ពាក្យស្នើសុំការអនុញ្ញាតបន្ថែមមក **គ.ម.ក.** ដើម្បីធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ ដោយអនុលោមតាមប្រកាសនេះ។

ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** អាចដាក់ពាក្យស្នើសុំការអនុញ្ញាតបន្ថែមមក **គ.ម.ក.** ដើម្បីធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ ដោយអនុលោមតាមប្រកាសនេះ។

ក្រុមហ៊ុនទីប្រឹក្សាវិនិយោគដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** អាចដាក់ពាក្យស្នើសុំការអនុញ្ញាតបន្ថែមមក **គ.ម.ក.** ដើម្បីធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ដោយអនុលោមតាមប្រកាសនេះ។

ប្រការ ១៦.- សកម្មភាពអាជីវកម្មរបស់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ

រូបវន្តបុគ្គលដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** ធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ អាចធ្វើសកម្មភាពអាជីវកម្មដូចខាងក្រោម៖

- ១- បើក និងគ្រប់គ្រងគណនីឱ្យអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ។
- ២- ទទួល និងអនុវត្តបញ្ជាទិញ ឬលក់មូលបត្រក្នុងនាមអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ។
- ៣- បំពេញនូវមុខងារ ឬសកម្មភាពផ្សេងទៀតតាមការឯកភាពរបស់ក្រុមហ៊ុនមូលបត្រដែលតម្រូវឱ្យមានអាជ្ញាបណ្ណ។

ប្រការ ១៧.- សកម្មភាពអាជីវកម្មរបស់ភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

រូបវន្តបុគ្គលដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** ធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ អាចធ្វើសកម្មភាពអាជីវកម្មក្នុងនាមក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុដូចមានកំណត់ក្នុងប្រកាសនេះ។

ប្រការ ១៨.- សកម្មភាពអាជីវកម្មរបស់ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ

រូបវន្តបុគ្គលដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** ធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ អាចធ្វើសកម្មភាពអាជីវកម្មក្នុងនាមក្រុមហ៊ុនទីប្រឹក្សាវិនិយោគដូចមានកំណត់ក្នុងប្រកាសនេះ។

ជំពូកទី ៣
ក្រុមហ៊ុនមូលបត្រ

ប្រការ ១៩.- សុពលភាពអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

អាជ្ញាបណ្ណរបស់ក្រុមហ៊ុនមូលបត្រមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។



អាជ្ញាបណ្ណបន្តរបស់ក្រុមហ៊ុនមូលបត្រមានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ២០.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលបានកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ក្រុមហ៊ុនមូលបត្រត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលបានកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ឱ្យបានយ៉ាងតិច ៦០ (ហុកសិប) ថ្ងៃមុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

អគ្គនាយកនៃ គ.ម.ក. ត្រូវចាត់ចែងការចុះពិនិត្យដល់ទីកន្លែង ដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ និងទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ២១.- ការផ្អាកពិនិត្យពាក្យស្នើសុំ

ករណីបុគ្គលដាក់ពាក្យស្នើសុំ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយបុគ្គលដាក់ពាក្យស្នើសុំស្ថិតក្នុងដំណើរការក្តីនៃបទមជ្ឈិម ឬបទឧក្រិដ្ឋ ហើយអគ្គនាយកនៃ គ.ម.ក. យល់ឃើញថា ដំណើរការក្តីនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការពិនិត្យពាក្យស្នើសុំអាជ្ញាបណ្ណ អគ្គនាយកនៃ គ.ម.ក. អាចផ្អាកការពិនិត្យនេះជាបណ្តោះអាសន្នរហូតដល់ភាពស្អាតស្ម័គ្រត្រូវបានបញ្ជាក់។

ប្រការ ២២.- ការការពារផលប្រយោជន៍សាធារណៈ

ដើម្បីការពារផលប្រយោជន៍សាធារណៈ អគ្គនាយកនៃ គ.ម.ក. អាចចាត់វិធានការជាមួយនឹងបុគ្គលដាក់ពាក្យស្នើសុំ ដូចខាងក្រោម៖

- ១- ផ្សព្វផ្សាយជាសាធារណៈ អំពីគោលបំណងនៃការដាក់ពាក្យស្នើសុំ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងបុគ្គលដាក់ពាក្យស្នើសុំនោះ តាមរយៈសារព័ត៌មាន គេហទំព័ររបស់ គ.ម.ក. និង/ឬមធ្យោបាយផ្សេងទៀត ដើម្បីប្រមូលមតិយោបល់។
- ២- ស្នើសុំអាជ្ញាធរ និងភាគីពាក់ព័ន្ធ ឱ្យផ្តល់មតិយោបល់លើសំណើសុំអាជ្ញាបណ្ណ។
- ៣- ផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំនូវរាល់មតិយោបល់ដែលប្រមូលបានដែលអាចខូចផលប្រយោជន៍ដល់បុគ្គលដាក់ពាក្យស្នើសុំនោះ ដោយយោងតាមចំណុចទី ១ និងទី ២ នៃប្រការនេះ និងត្រូវផ្តល់ឱកាសដល់បុគ្គលដាក់ពាក្យស្នើសុំ ដើម្បីធ្វើការបកស្រាយបំភ្លឺអំពី



បញ្ហាពាក់ព័ន្ធក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលជូនដំណឹង ដល់បុគ្គលដាក់ពាក្យស្នើសុំ។

៤- បើកការពិគ្រោះយោបល់ជាសាធារណៈ នៅពេលដែលការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនេះអាចមាន ឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារមូលបត្រ។

ប្រការ ២៣.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- បំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងមាត្រា ៤០ នៃអនុក្រឹត្យ។

២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

៣- បំពេញលក្ខខណ្ឌតម្រូវមូលធន និងដាក់ប្រាក់តម្កល់ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានា អាជីវកម្ម ដែលកំណត់ដោយ **គ.ម.ក.** នៅធនាគារជាតិនៃកម្ពុជា ទៅតាមប្រភេទអាជីវកម្មមូលបត្រ នីមួយៗដូចខាងក្រោម៖

ក- មានមូលធនអប្បបរមាចំនួន ៤០.០០០.០០០.០០០ (សែសិបបីលាន) រៀល ដែលក្នុងនោះ មូលធនសុទ្ធអប្បបរមាចំនួន ២.០០០.០០០.០០០ (ពីរបីលាន) រៀល និងដាក់ប្រាក់តម្កល់ធានា អាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មចំនួន ៤.០០០.០០០.០០០ (បួនបីលាន) រៀល ដើម្បីធ្វើអាជីវកម្មជាក្រុមហ៊ុនធានាទិញមូលបត្រ។

ខ- មានមូលធនអប្បបរមាចំនួន ២៥.០០០.០០០.០០០ (ម្ភៃប្រាំបីលាន) រៀល ដែលក្នុងនោះ មូលធនសុទ្ធអប្បបរមាចំនួន ១.២៥០.០០០.០០០ (មួយពាន់ពីររយហាសិបលាន) រៀល និង ដាក់ប្រាក់តម្កល់ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មចំនួន ២.៥០០.០០០.០០០ (ពីរពាន់ប្រាំរយលាន) រៀល ដើម្បីធ្វើអាជីវកម្មជាពាណិជ្ជករមូលបត្រ។

គ- មានមូលធនអប្បបរមាចំនួន ៦.០០០.០០០.០០០ (ប្រាំមួយបីលាន) រៀល ដែលក្នុងនោះ មូលធនសុទ្ធអប្បបរមាចំនួន ៣០០.០០០.០០០ (បីរយលាន) រៀល និងត្រូវដាក់ប្រាក់តម្កល់ ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មចំនួន ១.០០០.០០០.០០០ (មួយបីលាន) រៀល ដើម្បីធ្វើអាជីវកម្មជាឈ្មួញជើងសាមូលបត្រ។

៤- បំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម៖

ក- មានអភិបាល ឬសហកម្មសិទ្ធិករយ៉ាងតិច ១ (មួយ) រូប នាយកប្រតិបត្តិ ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលត្រូវទទួលបានការទទួល ស្គាល់តុលាការឱ្យបានត្រឹមត្រូវនាយកនៃ **គ.ម.ក.** និងត្រូវបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ២៤ នៃប្រកាសនេះ។

ខ- មានភ្នាក់ងារក្រុមហ៊ុនមូលបត្រដែលត្រូវទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ **គ.ម.ក.**។ បុគ្គល



ដាក់ពាក្យស្នើសុំត្រូវមានភ្នាក់ងារក្រុមហ៊ុនមូលបត្រដាច់ដោយឡែកពីគ្នា ទៅតាមប្រភេទអាជីវកម្មនីមួយៗ និងត្រូវមានចំនួនភ្នាក់ងារក្រុមហ៊ុនមូលបត្រសមាមាត្រទៅតាមទំហំអាជីវកម្មរបស់ខ្លួន។

គ- មានបុគ្គលិកជំនាញទៅតាមទំហំនៃប្រភេទអាជីវកម្មនីមួយៗដូចមានចែងក្នុងប្រការ ២៦ នៃប្រកាសនេះ។

ឃ- មានបុគ្គលិកជាន់ខ្ពស់ និងនិយោជិតផ្សេងទៀត។

ង- មានប្រព័ន្ធ ឧបករណ៍ សម្ភារៈជារូបវន្ត ដូចមានចែងក្នុងប្រការ ២៨ នៃប្រកាសនេះ។

៦- រៀបចំផែនការអាជីវកម្មសម្រាប់រយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៧- បំពេញលក្ខខណ្ឌនៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង ដូចខាងក្រោម៖

ក- លទ្ធផលនៃការវាយតម្លៃត្រូវមានកម្រិតល្អ ឬល្អណាស់ដូចមានចែងនៅក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

ខ- ពិន្ទុនៃការវាយតម្លៃលើធាតុនីមួយៗ ដូចមានក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ មិនត្រូវលើសពី ២,៤ ឡើយ។

៨- មានផែនការគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។

៩- មិនធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនមូលបត្រ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ចុងក្រោយគិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់តុលាការថា ពុំមានការទទួលខុសត្រូវចំពោះការក្ស័យធននេះ។

១០- មិនធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនមូលបត្រ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនមូលបត្រ ឬគ្រឹះស្ថានហិរញ្ញវត្ថុនោះត្រូវបានដកហូតនៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ថា ពុំមានការទទួលខុសត្រូវចំពោះការដកហូតនេះ។

១១- មិនធ្លាប់ជាបុគ្គលជាប់ពាក់ព័ន្ធនឹងនីតិវិធីដូចជា ការក្ស័យធន ការជម្រះបញ្ជី អន្តរបណ្តា ឬនីតិវិធីផ្សេងៗទៀតនៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

១២- បំពេញលក្ខខណ្ឌក្នុងអំឡុងសុពលភាពអាជ្ញាបណ្ណចាស់ដូចជា បានចរចា ឬកំពុងជួយរៀបចំ ត្រួតពិនិត្យលើការបំពេញកាតព្វកិច្ចតាមច្បាប់ និងឯកសារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសំណើលក់មូលបត្រ



ជាសាធារណៈ បានជួញដូរក្នុងគណនីផ្ទាល់ខ្លួន បានទិញ ឬលក់មូលបត្រតាមបញ្ជារបស់អតិថិជន របស់ខ្លួន បានផ្សព្វផ្សាយអំពីវិស័យមូលបត្រដល់សាធារណជនតាមរយៈការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលទៅតាមប្រភេទអាជីវកម្មនីមួយៗ ដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក. ក្នុង ចំនួន ឬទំហំ និង/ឬ បំពេញលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ក្នុង ករណីស្នើសុំបន្តអាជ្ញាបណ្ណ។

ប្រការ ២៤.- បុគ្គលដែលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងក្រុមហ៊ុនមូលបត្រ

ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាល ឬសហកម្មសិទ្ធិករ នាយកប្រតិបត្តិ ប្រធានភ្នាក់ងារ ក្រុមហ៊ុនមូលបត្រ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ ត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលបានកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- មានលក្ខណៈសម្បត្តិ និងអត្តចរិតល្អ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- មានសញ្ញាបត្រ និងបទពិសោធន៍ដូចខាងក្រោម៖

ក- អភិបាល ឬសហកម្មសិទ្ធិករ នាយកប្រតិបត្តិ និងប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ ត្រូវមាន សញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេង ទៀតដែល មានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានបទពិសោធន៍ក្នុងវិស័យ មូលបត្រ ឬហិរញ្ញវត្ថុ យ៉ាងតិច ៣ (បី) ឆ្នាំ។ ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវមានអាជ្ញាបណ្ណ ភ្នាក់ងារក្រុមហ៊ុនមូលបត្រ។

ខ- ប្រធានប្រតិបត្តិការត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬ ហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវ មានបទពិសោធន៍យ៉ាងហោចណាស់មួយក្នុងចំណោមបទពិសោធន៍ដូចខាងក្រោម៖

- ធ្លាប់បម្រើការងារនៅក្នុងតំណែងគ្រប់គ្រងជាន់ខ្ពស់រយៈពេលយ៉ាងតិច ២ (ពីរ) ឆ្នាំ នៅ ក្នុងក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។
- ធ្លាប់បម្រើការងារនៅក្នុងតំណែងគ្រប់គ្រងថ្នាក់កណ្តាលរយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ នៅ ក្នុងក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។
- ធ្លាប់ជាអ្នកចូលរួមនៅក្នុងទីផ្សារមូលបត្រណាមួយរយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ។

គ- បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ ឬលិខិត បញ្ជាក់ជំនាញវិជ្ជាជីវៈពាក់ព័ន្ធផ្នែកច្បាប់ និងមានបទពិសោធន៍ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ យ៉ាងតិច ៣ (បី) ឆ្នាំ។

៤- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនមូលបត្រ។

៥- ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំដោយ គ.ម.ក. ឬស្ថាប័នបណ្តុះបណ្តាល ដែលទទួលបានសិទ្ធិពី គ.ម.ក. ហើយលទ្ធផលប្រឡងមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពី កាលបរិច្ឆេទដែល គ.ម.ក. ប្រកាសលទ្ធផលប្រឡង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមកម្មវិធីអប់រំ វិជ្ជាជីវៈបន្តដែលរៀបចំដោយ គ.ម.ក. ឬស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពី គ.ម.ក. មុនពេលលទ្ធផលប្រឡង ឬលទ្ធផលនៃកម្មវិធីអប់រំវិជ្ជាជីវៈបន្តអស់សុពលភាព។

៦- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ចំណុចទី ១១ នៃប្រការ ២៣ នៃប្រកាសនេះ។

ប្រការ ២៥.- ទំនាស់ផលប្រយោជន៍

ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារក្រុមហ៊ុនមូល- បត្រឡើយ ដើម្បីចៀសវាងនូវទំនាស់ផលប្រយោជន៍។

ប្រការ ២៦.- គុណវុឌ្ឍិបុគ្គលិកជំនាញ

យោងតាមចំណុចទី ៤ (គ) នៃប្រការ ២៣ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានបុគ្គលិក ជំនាញដែលមានបទពិសោធន៍យ៉ាងហោចណាស់មួយក្នុងចំណោមបទពិសោធន៍ដូចខាងក្រោម៖

១- បុគ្គលិកដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុយ៉ាងតិច ៣ (បី) ឆ្នាំ។

២- បុគ្គលិកដែលបានប្រឡងបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈមូលបត្រ ឬវគ្គបណ្តុះបណ្តាលដែលរៀបចំ ដោយ គ.ម.ក. ។

៣- បុគ្គលិកដែលអាចត្រូវបានចាត់ទុកថាមានបទពិសោធន៍ ឬគុណវុឌ្ឍិប្រហាក់ប្រហែលនឹងចំណុចទី ១ ឬទី ២ នៃកថាខណ្ឌទី ១ នៃប្រការនេះ។

ក្រុមហ៊ុនមូលបត្រត្រូវគិតពិចារណាលើចំនួនបុគ្គលិកជំនាញស្របតាមកថាខណ្ឌទី ១ នៃប្រការនេះឱ្យ សមាមាត្រទៅនឹងប្រភេទ និងទំហំអាជីវកម្មដែលត្រូវធ្វើដើម្បីបំពេញភារកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ សវនកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ ការស្រាវជ្រាវ និងផ្នែកជំនាញផ្សេងទៀត។

ប្រការ ២៧.- លក្ខខណ្ឌរបស់បុគ្គលិកជាន់ខ្ពស់

គ្រប់បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនមូលបត្រដូចមានចែងក្នុងចំណុចទី ៤ (ឃ) នៃប្រការ ២៣ នៃ ប្រកាសនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- ជាសមត្ថជន។

២- មានលក្ខណៈសម្បត្តិ និងអត្តចរិតល្អ។

៣- មិនធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៤- មិនធ្លាប់ជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជាដែលអាជ្ញាបណ្ណ ឬ



ការអនុញ្ញាតរបស់ក្រុមហ៊ុននោះត្រូវបានដកហូត ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ ដែលអាជ្ញាបណ្ណ ឬការអនុញ្ញាតរបស់ក្រុមហ៊ុននោះត្រូវបានដកហូត លើកលែងតែបុគ្គលដែលត្រូវ បានទទួលស្គាល់ថាពុំមានការទទួលខុសត្រូវចំពោះការដកហូតនេះ។

៥- មិនធ្លាប់ជាបុគ្គលដែលត្រូវបានបណ្តេញចេញពីក្រុមហ៊ុនមូលបត្រនៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រ កម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៦- មិនធ្លាប់ជាបុគ្គលិកជាន់ខ្ពស់ដែលធ្លាប់ត្រូវបានព្យួរភារកិច្ច ឬត្រូវបានដាក់ទណ្ឌកម្មវិន័យដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

ប្រការ ២៨.- ប្រព័ន្ធខុបករណ៍ និងសម្ភារៈរបស់ក្រុមហ៊ុនមូលបត្រ

តាមចំណុចទី ៥ នៃប្រការ ២៣ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានប្រព័ន្ធ ឧបករណ៍ និង សម្ភារៈ ដូចខាងក្រោម៖

១- រៀបចំប្រព័ន្ធកុំព្យូទ័រ សម្រាប់ធ្វើអាជីវកម្មដែលសុំអាជ្ញាបណ្ណឱ្យមានលក្ខណៈស្ថិរភាព និងសុវត្ថិភាព និងមិនមានវិសមិតភាពជាមួយប្រព័ន្ធកុំព្យូទ័ររបស់ប្រតិបត្តិករទីផ្សារមូលបត្រដែលបុគ្គលដាក់ពាក្យ ស្នើសុំនោះជាសមាជិក ឬជាអ្នកចូលរួមក្នុងទីផ្សារ។

២- មានប្រព័ន្ធកុំព្យូទ័រសម្រាប់ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង។

៣- មានប្រព័ន្ធដែលមានសមត្ថភាពគ្រប់គ្រាន់ អាចទទួលបញ្ជាទិញ-លក់មូលបត្រដែលរំពឹងទុកនាពេល អនាគត និងត្រូវធ្វើតេស្តសាកល្បងប្រព័ន្ធនោះឱ្យបានត្រឹមត្រូវ។

៤- រៀបចំវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់សាធារណជនពីខាងក្រៅដែលមិនមានការអនុញ្ញាតឱ្យចូល ក្នុងកន្លែងហាមឃាត់។

៥- ដំឡើងឱ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ (Backup System) និងប្រព័ន្ធដែលអាចការពារភាព លើសហសសមត្ថភាព (Exceeded Capacity) ឬការខូចប្រព័ន្ធ (System Failure) និងដែលអាច ដោះស្រាយរាល់បញ្ហាដែលអាចកើតមាន។

ក្រុមហ៊ុនមូលបត្រត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ គ.ម.ក. ក្នុងការបំពេញភារកិច្ចត្រួត ពិនិត្យលើប្រព័ន្ធ ឧបករណ៍ និងសម្ភារៈចម្បងរបស់ក្រុមហ៊ុន។

ប្រការ ២៩.- ឯកសារបន្ថែមរបស់បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

អគ្គនាយកនៃ គ.ម.ក. អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណក្រុមហ៊ុន មូលបត្រ ផ្តល់ឯកសារបន្ថែម និងបំភ្លឺនូវចំណុច ឬព័ត៌មានផ្សេងទៀតតាមការចាំបាច់ ដើម្បីធានាថាបុគ្គលដាក់ ពាក្យស្នើសុំបំពេញបានគ្រប់លក្ខខណ្ឌដែលមានចែងក្នុងប្រកាសនេះ។


ប្រការ ៣០.- ការបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ



ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

- ១- ការដាក់ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ២០ នៃប្រកាសនេះ។
- ២- បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ២៣ នៃប្រកាសនេះ។
- ៣- បុគ្គលដាក់ពាក្យស្នើសុំមិនបានគោរពតាមលក្ខខណ្ឌតម្រូវ ឬសេចក្តីណែនាំផ្សេងទៀតដែលធ្វើឡើងដោយអនុលោមតាមប្រកាសនេះ ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំ។
- ៤- ព័ត៌មាន ឬឯកសារដែលបុគ្គលដាក់ពាក្យស្នើសុំ បានដាក់ជូន គ.ម.ក. មានលក្ខណៈក្លែងបន្លំ ឬនាំឱ្យយល់ខុស។
- ៥- បុគ្គលដាក់ពាក្យស្នើសុំស្ថិតក្នុងស្ថានភាពឈានទៅរកការបញ្ឈប់ ឬការរំលាយអាជីវកម្ម។
- ៦- បុគ្គលដាក់ពាក្យស្នើសុំមិនអាចអនុវត្តសេចក្តីសម្រេចដែលតម្រូវឱ្យសងបំណុលមួយផ្នែក ឬទាំងស្រុង។
- ៧- បុគ្គលដាក់ពាក្យស្នើសុំ អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ៖
 - ក- មិនមានលក្ខណសម្បត្តិ និងអត្តចរិតល្អ។
 - ខ- បានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិដែលការពារសាធារណជនឱ្យចៀសផុតពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែភាពមិនស្មោះត្រង់ ឬអសមត្ថភាព ឬការប្រព្រឹត្តមិនត្រឹមត្រូវរបស់បុគ្គលនោះក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ឬការគ្រប់គ្រងក្រុមហ៊ុន។
 - គ- បានធ្វើ ឬជាប់ពាក់ព័ន្ធនឹងអាជីវកម្មណាមួយផ្សេងទៀតដែលធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាព និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន។
 - ឃ- បានធ្វើអាជីវកម្មដែលមានលក្ខណៈបោកបញ្ឆោត ឬកេងប្រវ័ញ្ច ឬមិនត្រឹមត្រូវដោយប្រការណាមួយ។
 - ង- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាព ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន ដោយសារតែកេរ្តិ៍ឈ្មោះ បុគ្គលិកលក្ខណៈ សេចក្តីសុចរិតផ្នែកហិរញ្ញវត្ថុ និងភាពដែលអាចទុកចិត្តបានរបស់បុគ្គលទាំងនោះ។
 - ច- ស្តែងចេញនូវភាពមិនអាចធ្វើអាជីវកម្មបាន ក្រោមលក្ខខណ្ឌអាជ្ញាបណ្ណប្រកបដោយប្រសិទ្ធភាពភាពស្មោះត្រង់ និងយុត្តិធម៌។
- ៨- អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ ធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។
- ៩- ស្ថានភាពហិរញ្ញវត្ថុ ឬវិធីធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ មិនទាន់មានលក្ខណៈគ្រប់គ្រាន់។



១០- នៅពេលកើតមានហេតុការណ៍ណាមួយដែលអាច ÷

ក-នាំឱ្យបុគ្គលដាក់ពាក្យស្នើសុំ អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ មិនអាចធ្វើអាជីវកម្មបានត្រឹមត្រូវ។

ខ-ឆ្លុះបញ្ចាំងពីភាពមិនអាចជឿជាក់បានលើវិធីសាស្ត្រធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ។

១១-បុគ្គលដាក់ពាក្យស្នើសុំមាន ឬអាចនឹងមានការពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំ អាចនឹងនាំឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។

ប្រការ ៣១.- ការលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ ក្នុងករណីក្រុមហ៊ុនមូលបត្រស្នើសុំផ្អាក ឬឈប់ធ្វើប្រតិបត្តិការអាជីវកម្ម។

ជំពូកទី ៤

តួនាទីក្រុមហ៊ុនមូលបត្រ

ប្រការ ៣២.- សុពលភាពអាជ្ញាបណ្ណតួនាទីក្រុមហ៊ុនមូលបត្រ

អាជ្ញាបណ្ណរបស់ភ្នាក់ងារក្រុមហ៊ុនមូលបត្រមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

អាជ្ញាបណ្ណបន្តរបស់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ មានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ៣៣.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណតួនាទីក្រុមហ៊ុនមូលបត្រ

បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំអំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ និងទី ២ នៃប្រការនេះក្នុង



រយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និង ឯកសារភ្ជាប់ពេញលេញ។

ប្រការ ៣៤.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញ លក្ខខណ្ឌដូចខាងក្រោម៖

- ១- បំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងមាត្រា ៤១ នៃអនុក្រឹត្យ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- បំពេញលក្ខខណ្ឌយ៉ាងហោចណាស់មួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖
 - ក- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាក្នុងជំនាញពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលនៅក្នុងវិស័យហិរញ្ញវត្ថុ។
 - ខ- មានបទពិសោធន៍យ៉ាងតិច ៣ (បី) ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
 - គ- ធ្លាប់ទទួលបានអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្នុងរយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ ពី យុត្តាធិការដែលទទួលស្គាល់ដោយ គ.ម.ក. ។
- ៤- ផ្តល់លិខិតបញ្ជាក់យល់ព្រមឱ្យធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រពីក្រុមហ៊ុនមូលបត្រ។
- ៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ចំណុចទី ១១ នៃប្រការ ២៣ និងចំណុចទី ៥ នៃប្រការ ២៤ នៃប្រកាសនេះ។

ប្រការ ៣៥.- ឯកសារបន្ថែមរបស់បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ

អគ្គនាយកនៃ គ.ម.ក. អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារ ក្រុមហ៊ុនមូលបត្រផ្តល់ឯកសារបន្ថែម និងបំភ្លឺនូវចំណុច ឬព័ត៌មានផ្សេងទៀតតាមការចាំបាច់ ដើម្បីធានាថា បុគ្គលដាក់ពាក្យស្នើសុំបំពេញបានគ្រប់លក្ខខណ្ឌដូចមានចែងក្នុងប្រកាសនេះ។

ប្រការ ៣៦.- ការបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុន មូលបត្រ ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

- ១- ការដាក់ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ៣៣ នៃប្រកាសនេះ។
- ២- បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌតម្រូវដែលមានចែងក្នុងប្រការ ៣៤ នៃប្រកាសនេះ។
- ៣- មានមូលហេតុដូចមានចែងក្នុងចំណុចទី ៣ ទី ៤ ទី ៦ ទី ៧ ទី ១០ ឬទី ១១ នៃប្រការ ៣០ នៃ ប្រកាសនេះ។



ប្រការ ៣៧.- ការលុបចោលអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ

អគ្គនាយកនៃ **គ.ម.ក.** អាចលុបចោលអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្នុងករណីភ្នាក់ងារក្រុមហ៊ុនមូលបត្រស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

- ១- ក្លាយជាអសមត្ថជន។
- ២- លាលប់ ឬផ្លាស់ប្តូរការងារ។
- ៣- ហេតុការណ៍ណាមួយដែលភ្នាក់ងារក្រុមហ៊ុនមូលបត្រមិនអាចអនុវត្តការងារបាន។

ជំពូកទី ៥

ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

ប្រការ ៣៨.- សុពលភាពអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតពីអគ្គនាយកនៃ **គ.ម.ក.** ។

អាជ្ញាបណ្ណ/ការអនុញ្ញាតរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុមានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ/ការអនុញ្ញាត។

អាជ្ញាបណ្ណ/ការអនុញ្ញាតបន្តរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុមានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

ប្រការ ៣៩.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតនៅ **គ.ម.ក.** ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ **គ.ម.ក.** ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុត្រូវដាក់ពាក្យស្នើសុំនៅ **គ.ម.ក.** ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ **គ.ម.ក.** ឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

អគ្គនាយកនៃ **គ.ម.ក.** ត្រូវចាត់ចែងការចុះត្រួតពិនិត្យដល់ទីកន្លែងដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត។

អគ្គនាយកនៃ **គ.ម.ក.** ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំ អំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតដូចមានចែងក្នុងកថាខណ្ឌទី ១ និងទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល **គ.ម.ក.** ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។



**ប្រការ ៤០.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុន
ទីប្រឹក្សាហិរញ្ញវត្ថុ**

ដើម្បីទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើអាជីវកម្មជាត្រូវបំពេញតាមប្រការ
ហិរញ្ញវត្ថុ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- ជាត្រូវបំពេញមូលធន ឬត្រូវបំពេញសហកម្មសិទ្ធិដែលបានចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រ
កម្ពុជា។

២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

៣- មានមូលធនអប្បបរមាចំនួន ៤០០.០០០.០០០ (បួនរយលាន) រៀល និងដាក់ប្រាក់តម្កល់ធានា
អាជីវកម្មចំនួន ៨០.០០០.០០០ (ប្រាំសិបលាន) រៀល នៅធនាគារជាតិនៃកម្ពុជា។ ត្រូវបំពេញមូលបត្រ
ទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** ដែលដាក់ពាក្យស្នើសុំការអនុញ្ញាតធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ
ត្រូវបានលើកលែងលក្ខខណ្ឌតម្រូវមូលធនអប្បបរមា និងប្រាក់តម្កល់ធានាអាជីវកម្មដូចមានចែង
ក្នុងចំណុចទី ៣ នេះ។ ត្រូវបំពេញវិនិយោគទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** ដែលដាក់ពាក្យ
ស្នើសុំការអនុញ្ញាតធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ត្រូវបានលើកលែងលក្ខខណ្ឌតម្រូវមូលធន
អប្បបរមា ប៉ុន្តែត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មបន្ថែមដូចមានចែងក្នុងចំណុចទី ៣ នេះ។

៤- បំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម៖

ក- មានអភិបាល ឬសហកម្មសិទ្ធិករយ៉ាងតិច ១ (មួយ) រូប នាយកប្រតិបត្តិ ប្រធានភ្នាក់ងារផ្តល់
ប្រឹក្សាហិរញ្ញវត្ថុ និងបុគ្គលិកជំនាញផ្នែកច្បាប់ ដែលត្រូវទទួលបានការទទួលស្គាល់គុណវុឌ្ឍិពី
អគ្គនាយកនៃ **គ.ម.ក.** និងត្រូវបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ៤១ នៃប្រកាស
នេះ។

ខ- មានភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុដែលត្រូវទទួលបានអាជ្ញាបណ្ណពីអគ្គនាយកនៃ **គ.ម.ក.**។
បុគ្គលដាក់ពាក្យស្នើសុំត្រូវមានភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុក្នុងចំនួនសមស្របតាមទំហំអាជីវ-
កម្មរបស់ខ្លួន។

៥- មានអភិបាល ឬសហកម្មសិទ្ធិករ និងនាយកប្រតិបត្តិ ដែល៖

ក- មិនធ្លាប់ត្រូវបានប្រកាសក្ស័យធនក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទ
ដាក់ពាក្យស្នើសុំ។

ខ- មិនធ្លាប់ធ្វើជាអភិបាល ឬសហកម្មសិទ្ធិករ ឬនាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលធ្លាប់ត្រូវបាន
បដិសេធការផ្តល់អាជ្ញាបណ្ណដោយអគ្គនាយកនៃ **គ.ម.ក.** ឬស្ថាប័នណាមួយរបស់ប្រទេស
ផ្សេងទៀតដែលមានអំណាចប្រហាក់ប្រហែលនឹង **គ.ម.ក.** លើកលែងតែមានការអនុញ្ញាតពី
គ.ម.ក. ។



គ-មិនធ្លាប់ធ្វើជាអភិបាល ឬសហកម្មសិទ្ធិករ ឬនាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលអាជ្ញាបណ្ណរបស់
ក្រុមហ៊ុននោះត្រូវបានដកហូតយកវិញដោយអគ្គនាយកនៃ គ.ម.ក. ឬស្ថាប័នណាមួយរបស់
ប្រទេសផ្សេងទៀតដែលមានអំណាចប្រហាក់ប្រហែលនឹង គ.ម.ក. លើកលែងតែមានការ
អនុញ្ញាតពី គ.ម.ក. ។

៦-មានអភិបាល ឬសហកម្មសិទ្ធិករ នាយកប្រតិបត្តិ និងនិយោជិតគ្រប់រូបដែលបំពេញភារកិច្ចពាក់ព័ន្ធ
នឹងអាជីវកម្មក្នុងក្របខ័ណ្ឌអាជ្ញាបណ្ណ មានលក្ខណៈសម្បត្តិ និងអត្តចរិតល្អ។

៧-មានអគារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប និងមានបំពាក់ឧបករណ៍គ្រប់គ្រាន់ ដើម្បីផ្តល់
សេវាកម្មសមស្របដល់អតិថិជននូវសកម្មភាពនានាដែលមានចែងក្នុងអាជ្ញាបណ្ណ/ការអនុញ្ញាត ឬ
មានភស្តុតាងដែលអាចទទួលយកបានដោយអគ្គនាយកនៃ គ.ម.ក. ដែលបញ្ជាក់ថា អគារ និង
បរិវេណនោះនឹងអាចប្រើប្រាស់បាន ប្រសិនបើអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបានផ្តល់ឱ្យ។

៨-មានផែនការអាជីវកម្មសម្រាប់រយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើ
សុំ។

៩-បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ចំណុចទី ១១ នៃប្រការ ២៣ នៃប្រកាសនេះ។


១០-បំពេញលក្ខខណ្ឌក្នុងអំឡុងសុពលភាពអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់ដូចជា បានចរចា ឬកំពុងជួយ
រៀបចំ ត្រួតពិនិត្យលើការបំពេញកាតព្វកិច្ចតាមច្បាប់ និងឯកសារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសំណើ
លក់មូលបត្រជាសាធារណៈ បានផ្សព្វផ្សាយអំពីវិស័យមូលបត្រដល់សាធារណជនតាមរយៈការ
រៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌអាជីវកម្មដែលទទួលបានអាជ្ញាបណ្ណ/ការ
អនុញ្ញាតពី គ.ម.ក. ក្នុងចំនួន និង/ឬ បំពេញលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយអគ្គនាយក
នៃ គ.ម.ក. ក្នុងករណីស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត។

ប្រការ ៤១.- បុគ្គលដែលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងក្រុមហ៊ុនជំរឿនប្រកាសិករ

ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ អភិបាល ឬសហកម្មសិទ្ធិករ នាយកប្រតិបត្តិ ប្រធានភ្នាក់ងារ
ផ្តល់ប្រឹក្សាហិរញ្ញវត្ថុ បុគ្គលិកជំនាញផ្នែកច្បាប់ ត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. នៅតាមទម្រង់ និងឯកសារ
ភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១-មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។
- ២-ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣-មានសញ្ញាបត្រ និងបទពិសោធន៍ដូចខាងក្រោម៖

ក-អភិបាល ឬសហកម្មសិទ្ធិករ នាយកប្រតិបត្តិ និងប្រធានភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ត្រូវមាន
សញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រ



ផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវមានបទពិសោធន៍ក្នុង
វិស័យមូលបត្រ ឬហិរញ្ញវត្ថុយ៉ាងតិច ៣ (បី) ឆ្នាំ។

ខ- បុគ្គលិកជំនាញផ្នែកច្បាប់ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ និងត្រូវមាន
បទពិសោធន៍ក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុយ៉ាងតិច ៣ (បី) ឆ្នាំ។

៤- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ
ដែលធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ។

៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ចំណុចទី ១១ នៃប្រការ ២៣ និងចំណុចទី ៥ នៃ
ប្រការ ២៤ នៃប្រកាសនេះ។

ប្រការ ៤២.- ឯកសារបន្ថែមរបស់បុគ្គលស្នើសុំអាជ្ញាបណ្ណ/ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

អគ្គនាយកនៃ គ.ម.ក. អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/
ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ផ្តល់ឯកសារបន្ថែម និងបំភ្លឺនូវចំណុច ឬព័ត៌មានផ្សេងទៀតតាមការ
ចាំបាច់ ដើម្បីធានាថាបុគ្គលដាក់ពាក្យស្នើសុំបំពេញបានគ្រប់លក្ខខណ្ឌដែលមានចែងក្នុងប្រកាសនេះ។

**ប្រការ ៤៣.- ការបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត
ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ**

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការ
អនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

- ១- ការដាក់ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ៣៩ នៃប្រកាសនេះ។
- ២- បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ៤០ នៃប្រកាសនេះ។
- ៣- មានមូលហេតុដូចមានចែងក្នុងចំណុចទី ៣ ដល់ទី ១១ នៃប្រការ ៣០ នៃប្រកាសនេះ។

ប្រការ ៤៤.- ការលុបចោលអាជ្ញាបណ្ណ/ការអនុញ្ញាតរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្នុងករណី
ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុស្នើសុំផ្អាក ឬឈប់ធ្វើប្រតិបត្តិការអាជីវកម្ម។

ជំពូកទី ៦

តួនាទីរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

ប្រការ ៤៥.- សុពលភាពអាជ្ញាបណ្ណតួនាទីរបស់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យ



ស្នើសុំអាជ្ញាបណ្ណពីអគ្គនាយកនៃ គ.ម.ក.។

អាជ្ញាបណ្ណរបស់ភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ មានសុពលភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

អាជ្ញាបណ្ណបន្តរបស់ភ្នាក់ងារផ្តល់ទីប្រឹក្សាហិរញ្ញវត្ថុ មានសុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ៤៦.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក.។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំ អំពីការយល់ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ និងទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ៤៧.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។

២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

៣- បំពេញលក្ខខណ្ឌយ៉ាងហោចណាស់មួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖

ក- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ មូលបត្រ សេដ្ឋកិច្ច ច្បាប់ គណនេយ្យ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលនៅក្នុងវិស័យហិរញ្ញវត្ថុ។

ខ- មានបទពិសោធន៍យ៉ាងតិច ៣ (បី) ឆ្នាំ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។

គ- ធ្លាប់ទទួលបានអាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ ពីយុត្តាធិការដែលទទួលស្គាល់ដោយ គ.ម.ក.។

៤- មានលិខិតបញ្ជាក់យល់ព្រមឱ្យធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុពីក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគដែលធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ។



៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ទី ១១ នៃប្រការ ២៣ និងក្នុងចំណុចទី ៥ នៃ ប្រការ ២៤ នៃប្រកាសនេះ។

ប្រការ ៤៨.- ឯកសារបន្ថែមរបស់បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

អគ្គនាយកនៃ គ.ម.ក. អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារផ្តល់ ប្រឹក្សាហិរញ្ញវត្ថុផ្តល់ឯកសារបន្ថែម និងបំភ្លឺនូវចំណុច ឬព័ត៌មានផ្សេងទៀតតាមការចាំបាច់ ដើម្បីធានាថាបុគ្គល ដាក់ពាក្យស្នើសុំបំពេញបានគ្រប់លក្ខខណ្ឌដូចមានចែងក្នុងប្រកាសនេះ។

ប្រការ ៤៩.- ការបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សា ហិរញ្ញវត្ថុ ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

- ១- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមិនបានធ្វើឡើងស្របតាមប្រការ ៤៦ នៃប្រកាសនេះ។
- ២- បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៤៧ នៃប្រកាសនេះ។
- ៣- មានមូលហេតុដូចមានចែងក្នុងចំណុចទី ៣ ទី ៤ ទី ៦ ទី ៧ ទី ១០ ឬទី ១១ នៃប្រការ ៣០ នៃប្រកាស នេះ។

ប្រការ ៥០.- ការលុបចោលអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ក្នុងករណីភ្នាក់ងារផ្តល់ ប្រឹក្សាហិរញ្ញវត្ថុ ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

- ១- ក្លាយជាអសមត្ថជន។
- ២- លាល្ប់ ឬផ្លាស់ប្តូរការងារ។
- ៣- ហេតុការណ៍ណាមួយដែលភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុមិនអាចអនុវត្តការងារបាន។

ជំពូកទី ៧

ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ

ប្រការ ៥១.- សុពលភាពអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សា វិនិយោគ

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ ការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ។

អាជ្ញាបណ្ណ/ ការអនុញ្ញាតរបស់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគមានសុពល- ភាព ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ/ ការអនុញ្ញាត។



អាជ្ញាបណ្ណបន្ត/ការអនុញ្ញាតបន្តរបស់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគមាន
សុពលភាព ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

**ប្រការ ៥២.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុន
ទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ**

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ត្រូវ
ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយ
អគ្គនាយកនៃ គ.ម.ក. ។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ
ត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក.
ឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព។

អគ្គនាយកនៃ គ.ម.ក. ត្រូវចាត់ចែងការចុះពិនិត្យដល់ទីកន្លែង ដើម្បីផ្ទៀងផ្ទាត់ពាក្យស្នើសុំអាជ្ញាបណ្ណ/
ការអនុញ្ញាត និងពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំ អំពីការយល់-
ព្រម ឬបដិសេធផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតដូចមានចែងក្នុងកថាខណ្ឌទី ១ និង
ទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួល
បានពាក្យស្នើសុំ និងឯកសារភ្ជាប់ពេញលេញ។

ប្រការ ៥៣.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាវិនិយោគ

ដើម្បីទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើអាជីវកម្មជាក្រុមហ៊ុនទីប្រឹក្សា
វិនិយោគ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- ជាក្រុមហ៊ុនមូលធន ឬក្រុមហ៊ុនសហកម្មសិទ្ធិដែលបានចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រ
កម្ពុជា។
- ២- ចុះបញ្ជីពន្ធដារអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- ៣- មានមូលធនអប្បបរមា ៤០០.០០០.០០០ (បួនរយលាន) រៀល និងដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
ចំនួន ៨០.០០០.០០០ (ប្រាំសិបលាន) រៀល នៅធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុនមូលបត្រទទួល
បានអាជ្ញាបណ្ណពី គ.ម.ក. ដែលដាក់ពាក្យស្នើសុំការអនុញ្ញាតធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ ត្រូវ
បានលើកលែងលក្ខខណ្ឌតម្រូវមូលធនអប្បបរមា និងប្រាក់តម្កល់ធានាអាជីវកម្មដូចមានចែងក្នុង
ចំណុចទី ៣ នេះ។ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុទទួលបានអាជ្ញាបណ្ណពី គ.ម.ក. ដែលដាក់ពាក្យ
ស្នើសុំការអនុញ្ញាតធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ ត្រូវបានលើកលែងលក្ខខណ្ឌតម្រូវមូលធន
អប្បបរមា ប៉ុន្តែត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មបន្ថែមដូចមានចែងក្នុងចំណុចទី ៣ នេះ។



៤- បំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម ៖

- ក- មាននាយកប្រតិបត្តិដែលត្រូវទទួលបានការទទួលស្គាល់តុល្យវិធីអគ្គនាយកនៃ គ.ម.ក. និងត្រូវបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ៥៤ នៃប្រកាសនេះ។
- ខ- មានភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគដែលត្រូវទទួលបានអាជ្ញាបណ្ណស្របតាមប្រកាសនេះ។ បុគ្គលដាក់ពាក្យស្នើសុំ ត្រូវមានភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគក្នុងចំនួនសមស្របតាមទំហំអាជីវកម្មរបស់ខ្លួន។
- ៥- មានអគារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប និងមានបំពាក់ឧបករណ៍គ្រប់គ្រាន់ ដើម្បីផ្តល់សេវាកម្មសមស្របដល់អតិថិជននូវសកម្មភាពនានាដែលមានចែងក្នុងអាជ្ញាបណ្ណ/ការអនុញ្ញាត ឬមានភស្តុតាងដែលអាចទទួលយកបានដោយអគ្គនាយកនៃ គ.ម.ក. ដែលបញ្ជាក់ថា អគារ និងបរិវេណនោះនឹងអាចប្រើប្រាស់បាន ប្រសិនបើអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបានផ្តល់ឱ្យ។
- ៦- មានផែនការអាជីវកម្មសម្រាប់រយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។
- ៧- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ទី ១១ នៃប្រការ ២៣ និងចំណុចទី ៥ និងទី ៦ នៃប្រការ ៤០ នៃប្រកាសនេះ។
- ៨- បំពេញលក្ខខណ្ឌក្នុងអំឡុងសុពលភាពអាជ្ញាបណ្ណ/ការអនុញ្ញាតចាស់ដូចជា បានបោះផ្សាយសេចក្តីវិភាគអំពីការវិនិយោគមូលបត្រជូនដល់អ្នកវិនិយោគសាធារណៈ បានផ្សព្វផ្សាយអំពីវិស័យមូលបត្រដល់សាធារណជនតាមរយៈការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលក្នុងចំនួន និង/ឬ បំពេញលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ក្នុងករណីស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត។

ប្រការ ៥៤.- នាយកប្រតិបត្តិដែលត្រូវទទួលស្គាល់តុល្យវិធីអគ្គនាយកត្រូវបំពេញតាមវិនិយោគ

ដើម្បីទទួលបានការទទួលស្គាល់តុល្យវិធី នាយកប្រតិបត្តិត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់ និងឯកសារភ្ជាប់ដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. ព្រមទាំងបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។
- ២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ មូលបត្រ សេដ្ឋកិច្ច ច្បាប់ គណនេយ្យ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានបទពិសោធន៍ការងារក្នុងវិស័យមូលបត្រយ៉ាងតិច ៣ (បី) ឆ្នាំ ដែលក្នុងនោះយ៉ាងតិច ១ (មួយ) ឆ្នាំ ពាក់ព័ន្ធនឹងការផ្តល់ប្រឹក្សាវិនិយោគលើមូលបត្រ។
- ៤- ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគដែលធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ។



៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ទី ១១ នៃប្រការ ២៣ និងចំណុចទី ៥ នៃប្រការ ២៤ នៃប្រកាសនេះ។

ប្រការ ៥៥.- លក្ខខណ្ឌតម្រូវអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ

ដើម្បីទទួលបានអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ បុគ្គលដាក់ពាក្យស្នើសុំ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១- មានលក្ខណសម្បត្តិ និងអត្តចរិតល្អ។

២- ជាសមត្ថជន និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

៣- មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ មូលបត្រ សេដ្ឋកិច្ច ច្បាប់ គណនេយ្យ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានបទពិសោធន៍ការងារក្នុងវិស័យមូលបត្រយ៉ាងតិច ៣ (បី) ឆ្នាំ ដែលក្នុងនោះយ៉ាងតិច ១ (មួយ) ឆ្នាំ ពាក់ព័ន្ធនឹងការផ្តល់ប្រឹក្សាវិនិយោគលើមូលបត្រ។

៤- ផ្តល់លិខិតបញ្ជាក់យល់ព្រមឱ្យធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគពីក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុន ទីប្រឹក្សាហិរញ្ញវត្ថុ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដែលធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ។

៥- បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៩ ដល់ទី ១១ នៃប្រការ ២៣ និងចំណុចទី ៥ នៃប្រការ ២៤ នៃប្រកាសនេះ។

ប្រការ ៥៦.- ឯកសារបន្ថែមរបស់បុគ្គលស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ

អគ្គនាយកនៃ គ.ប.ក. អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ផ្តល់ឯកសារបន្ថែម និងបំភ្លឺនូវចំណុច ឬព័ត៌មានផ្សេងទៀតតាមការចាំបាច់ដើម្បីធានាថាបុគ្គលដាក់ពាក្យស្នើសុំបំពេញបានត្រឹមត្រូវលក្ខខណ្ឌដូចមានចែងក្នុងប្រកាសនេះ។

ប្រការ ៥៧.- ការបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ

អគ្គនាយកនៃ គ.ប.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត និងបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

១- ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ៥២ នៃប្រកាសនេះ។

២- បុគ្គលដាក់ពាក្យស្នើសុំមិនបានគោរពតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ៥៣ ឬប្រការ ៥៥ នៃប្រកាសនេះ។

៣- មានមូលហេតុដូចមានចែងក្នុងចំណុចទី ៣ ដល់ទី ១១ នៃប្រការ ៣០ នៃប្រកាសនេះ។



ប្រការ ៥៨.- ការលុបចោលអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សានិយោគ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សានិយោគ ក្នុងករណី ក្រុមហ៊ុនទីប្រឹក្សានិយោគស្មើសុំផ្អាក ឬឈប់ធ្វើប្រតិបត្តិការអាជីវកម្ម។

ប្រការ ៥៩.- ការលុបចោលអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សានិយោគ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សានិយោគ ក្នុងករណីភ្នាក់ងារផ្តល់ ប្រឹក្សានិយោគ ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

- ១- ក្លាយជាអសមត្ថជន។
- ២- ឈាឈប់ ឬផ្លាស់ប្តូរការងារ។
- ៣- ហេតុការណ៍ណាមួយដែលភ្នាក់ងារផ្តល់ប្រឹក្សានិយោគមិនអាចអនុវត្តការងារបាន។

ប្រការ ៦០.- កម្រៃនៃការផ្តល់ប្រឹក្សានិយោគ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ត្រូវយកកម្រៃសេវានៃការផ្តល់ប្រឹក្សានិយោគតាមការ កំណត់របស់ គ.ម.ក. ។

ជំពូកទី ៨
បទប្បញ្ញត្តិផ្សេងៗ

ប្រការ ៦១.- ការចាប់ផ្តើមធ្វើអាជីវកម្ម

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ត្រូវចាប់ផ្តើមធ្វើអាជីវកម្មក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ/ការអនុញ្ញាត។

ប្រការ ៦២.- ការបែងចែកអាជីវកម្ម

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវធ្វើអាជីវកម្មដាច់ដោយឡែកពីអាជីវកម្មដែលខ្លួនមាន ដោយត្រូវមានទីតាំងអាជីវកម្ម បរិក្ខារ ប្រព័ន្ធព័ត៌មានវិទ្យា ធនធានមនុស្សដាច់ដោយឡែកពីគ្នា និងត្រូវមាន របាំងព័ត៌មាន (Chinese Wall) សមស្រប។

ប្រការ ៦៣.- ការបើក ឬបិទសាខា និងការិយាល័យតំណាង

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ដែលមានបំណងបើក ឬបិទសាខា ឬការិយាល័យតំណាង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ដោយត្រូវបំពេញលក្ខខណ្ឌដែលកំណត់ ដោយ គ.ម.ក. ។

ប្រការ ៦៤.- កាតព្វកិច្ចបន្តគោរពតាមលក្ខខណ្ឌ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ត្រូវបន្តគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២៣



ប្រការ ៤០ និងប្រការ ៥៣ នៃប្រកាសនេះ។

ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ ត្រូវបន្តគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៣៤ ប្រការ ៤៧ និងប្រការ ៥៥ នៃប្រកាសនេះ។

បុគ្គលទទួលបានការទទួលស្គាល់តុណ្ហវុឌ្ឍិ ត្រូវបន្តគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២៤ ប្រការ ៤១ និងប្រការ ៥៤ នៃប្រកាសនេះ។

ប្រការ ៦៥.- កាតព្វកិច្ចស្នើសុំការអនុញ្ញាត

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាត ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកនៃ គ.ម.ក. មុននឹងតែងតាំង ឬផ្លាស់ប្តូរបុគ្គលទទួលបានការទទួលស្គាល់តុណ្ហវុឌ្ឍិ ឬមុនផ្លាស់ប្តូរ ឬកែប្រែទីស្នាក់ការចុះបញ្ជី នាមករណ៍ ទម្រង់ក្រុមហ៊ុន ដើមទុនចុះបញ្ជី រចនាសម្ព័ន្ធភាគហ៊ុនិក សមាសភាពក្រុមប្រឹក្សាភិបាល រចនាសម្ព័ន្ធគ្រប់គ្រង ថ្លៃសេវានិងកម្រៃជើងសា ពាក្យស្នើសុំបើកគណនី ពាក្យស្នើសុំផ្តល់ប្រឹក្សា កិច្ចព្រមព្រៀងអតិថិជន កិច្ចព្រមព្រៀងអតិថិជនបន្ថែមលើកិច្ចព្រមព្រៀងអតិថិជន ឬផ្លាស់ប្តូរភ្នាក់ងារក្រុមហ៊ុនមូលបត្រពីផ្នែកអាជីវកម្មមួយទៅផ្នែកអាជីវកម្មមួយរបស់ក្រុមហ៊ុន ឬលក្ខខណ្ឌអាជ្ញាបណ្ណ/ ការអនុញ្ញាតផ្សេងទៀតរបស់ក្រុមហ៊ុន។

ប្រសិនបើតំណែងនៃបុគ្គលទទួលបានការទទួលស្គាល់តុណ្ហវុឌ្ឍិនៅទំនេរ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាត ត្រូវជ្រើសរើសបេក្ខជនថ្មីក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទដែលតំណែងនោះនៅទំនេរ ឬក្នុងរយៈពេលសមស្របណាមួយដែលអនុញ្ញាតដោយអគ្គនាយកនៃ គ.ម.ក. ។

ប្រការ ៦៦.- ការលុបចោលការទទួលស្គាល់តុណ្ហវុឌ្ឍិ

អគ្គនាយកនៃ គ.ម.ក. អាចលុបចោលការទទួលស្គាល់តុណ្ហវុឌ្ឍិ ក្នុងករណីបុគ្គលទទួលបានការទទួលស្គាល់តុណ្ហវុឌ្ឍិស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

១- ក្លាយជាអសមត្ថជន។

២- លាឈប់ ឬផ្លាស់ប្តូរការងារ។

៣- ហេតុការណ៍ណាមួយដែលបុគ្គលទទួលបានការទទួលស្គាល់តុណ្ហវុឌ្ឍិមិនអាចអនុវត្តការងារបាន។

ប្រការ ៦៧.- កាតព្វកិច្ចផ្តល់របាយការណ៍

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ ការអនុញ្ញាត ត្រូវដាក់ជូន គ.ម.ក. នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលត្រូវបានធ្វើសវនកម្មរួច យ៉ាងយូរក្នុងរយៈពេល ៣ (បី) ខែ ឬក្នុងរយៈពេលសមស្របណាមួយដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធនីមួយៗ និងរបាយការណ៍សមាធិក ព្រមទាំងរបាយការណ៍ផ្សេងទៀតតាមការកំណត់របស់អគ្គនាយកនៃ គ.ម.ក. ។

ប្រការ ៦៨.- ការផ្តល់មុខងារដល់ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ

ក្រុមហ៊ុនធានាទិញមូលបត្រដែលមានបំណងផ្តល់មុខងារដូចមានចែងក្នុងចំណុចទី ១ និងទី ២ នៃ



ប្រការ ៥ នៃប្រកាសនេះ ទៅឱ្យក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុណាមួយ ត្រូវជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី គ.ម.ក. និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក គ.ម.ក. ដោយភ្ជាប់មកជាមួយនូវកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្នុង រយៈពេល ៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទចុះកិច្ចព្រមព្រៀង។

ក្រុមហ៊ុនធានាទិញមូលបត្រដែលបានផ្តល់មុខងារឱ្យក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុណាមួយ ត្រូវបំពេញ រាល់កាតព្វកិច្ច និងទំនួលខុសត្រូវដូចមានចែងក្នុងច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន អនុក្រឹត្យ ប្រកាសនេះ និងបទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាន។

ប្រការ ៦៩.- ការទទួលខុសត្រូវចំពោះសកម្មភាពរបស់ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ដែលកើតចេញពី សកម្មភាពរបស់ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ ដែលទទួលបានការអនុញ្ញាតឱ្យធ្វើសកម្មភាពក្រោមលក្ខខណ្ឌ នៃអាជ្ញាបណ្ណ/ការអនុញ្ញាតរបស់ខ្លួន ឬធ្វើសកម្មភាពផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនទទួល បានអាជ្ញាបណ្ណ/ការអនុញ្ញាត។

សកម្មភាពរបស់ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ ដែលនាំឱ្យក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ទទួលខុសត្រូវចំពោះបណ្តឹងរដ្ឋប្បវេណី រាប់បញ្ចូលទាំងការចេចវេច មិនចាត់វិធានការក្នុងស្ថានភាពជាក់ស្តែង ណាមួយផងដែរ។

សកម្មភាពរបស់ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ ដែលអនុញ្ញាតដោយក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការ អនុញ្ញាត ត្រូវគិតទាំងសកម្មភាពដែលទទួលបានការអនុញ្ញាតដោយតុល្យភាព ដោយឈរលើមូលដ្ឋានដែល ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ដឹង ឬគួរតែដឹង ភ្នាក់ងារទទួលបានអាជ្ញាបណ្ណនោះបានធ្វើសកម្ម ភាពនានា ហើយមិនចាត់វិធានការដើម្បីទប់ស្កាត់ ឬបដិសេធសកម្មភាពទាំងនោះ។

ប្រការ ៧០.- ការជូនដំណឹងអំពីការកែប្រែឯកសារ ឬព័ត៌មាន

ករណីបុគ្គលដាក់ពាក្យស្នើសុំមានការកែប្រែឯកសារ ឬព័ត៌មានពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាជ្ញា បណ្ណ/ការអនុញ្ញាត ឬបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត បុគ្គលដាក់ពាក្យស្នើសុំត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍ អក្សរអំពីការកែប្រែនោះជាបន្ទាន់មក គ.ម.ក.។

ប្រការ ៧១.- ការលាយបំប្លែង ការបញ្ចប់តួនាទី ឬការផ្លាស់ប្តូរមុខងាររបស់ភ្នាក់ងារទទួលបានអាជ្ញាបណ្ណ

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក គ.ម.ក. អំពីការ លាយបំប្លែង ការបញ្ចប់តួនាទី ឬការផ្លាស់ប្តូរមុខងាររបស់ភ្នាក់ងារទទួលបានអាជ្ញាបណ្ណរបស់ខ្លួនក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលបានលិខិតលាយបំប្លែងការងារ ឬការសម្រេចបញ្ចប់តួនាទី ឬការផ្លាស់ប្តូរ មុខងាររបស់ភ្នាក់ងារនោះ។



ប្រការ ៧២.- ការអនុវត្តបទប្បញ្ញត្តិថ្មី

ករណីមានការកែប្រែបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាតក្នុងអំឡុងពេលកំពុងពិនិត្យ ពាក្យស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត ឬពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត បទប្បញ្ញត្តិថ្មីនេះត្រូវអនុវត្ត ចំពោះពាក្យស្នើសុំដែលកំពុងពិនិត្យនោះ។

ប្រការ ៧៣.- ការផ្សព្វផ្សាយជាសាធារណៈ

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈគេហទំព័ររបស់ គ.ម.ក. និង/ឬមធ្យោបាយផ្សេងទៀត អំពីការផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត ការបន្តអាជ្ញាបណ្ណ/ការអនុញ្ញាត ឬការចាត់វិធានការ និង/ឬការដាក់ទណ្ឌកម្មផ្សេងៗស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ លើកលែងតែមានការសម្រេចផ្សេងពីនេះដោយ គ.ម.ក. ។

ប្រការ ៧៤.- ការចុះត្រួតពិនិត្យដល់ទីកន្លែង

អគ្គនាយកនៃ គ.ម.ក. អាចចាត់មន្ត្រីជំនាញឱ្យចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ដើម្បីពិនិត្យការអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ/ការអនុញ្ញាត ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សកម្មភាពរបស់បុគ្គលទទួលបានការទទួលស្គាល់តុលាការ និងភ្នាក់ងារទទួលបានអាជ្ញាបណ្ណ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវផ្តល់កិច្ចសហការ ឯកសារ និង/ឬព័ត៌មាន ដល់មន្ត្រីនៃ គ.ម.ក. ដែលត្រូវចាត់តាំងដោយអគ្គនាយកនៃ គ.ម.ក. ដើម្បីចុះត្រួតពិនិត្យដល់ទីកន្លែង។

ជំពូកទី ៩

កម្រៃ

ប្រការ ៧៥.- សោហ៊ុយនៃការផ្ទេរភាគហ៊ុន

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយនៃការផ្ទេរភាគហ៊ុនចំនួន ០,៥ (សូន្យ កៀសប្រាំ) ភាគរយនៃភាគហ៊ុនដែលបានផ្ទេរ ឬស្មើនឹង ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលធំជាងនេះ។

សោហ៊ុយនៃការផ្ទេរភាគហ៊ុនក្នុងកថាខណ្ឌទី ១ នៃប្រការនេះមិនអនុវត្តចំពោះក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតដែលបានបោះផ្សាយលក់មូលបត្រជាសាធារណៈ។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយដូចមានចែងក្នុងប្រការនេះ នៅពេលដាក់ពាក្យស្នើសុំការអនុញ្ញាតផ្ទេរភាគហ៊ុននៅ គ.ម.ក. ។

សោហ៊ុយនេះមិនត្រូវបានប្រគល់ជូនក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតវិញឡើយ ទោះបីជាការស្នើសុំការអនុញ្ញាតផ្ទេរភាគហ៊ុននេះត្រូវបានបដិសេធក៏ដោយ។



ប្រការ ៧៦.- សោហ៊ុយនៃការបង្កើន និងបន្ថយដើមទុន

រាល់ការបង្កើន ឬបន្ថយដើមទុន ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយចំនួន ០,០៣ (សូន្យកៀសសូន្យបី) ភាគរយ នៃចំនួនទឹកប្រាក់ដែលសុំបង្កើនឬបន្ថយ ឬស្មើនឹង ១២.០០០.០០០ (ដប់ពីរលាន) រៀល ក្នុងករណីដែលធំជាងនេះ។

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតត្រូវបង់សោហ៊ុយដូចមានចែងក្នុងប្រការនេះ នៅពេលដាក់ពាក្យស្នើសុំការអនុញ្ញាតបង្កើន ឬបន្ថយដើមទុននៅ **គ.ម.ក.**។

សោហ៊ុយនេះមិនត្រូវបានប្រគល់ជូនក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតវិញឡើយ ទោះបីជាការស្នើសុំការអនុញ្ញាតបង្កើន ឬបន្ថយដើមទុនត្រូវបានបដិសេធក៏ដោយ។

ប្រការ ៧៧.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ២.០០០.០០០ (ពីរលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ និងត្រូវបង់ថ្លៃអាជ្ញាបណ្ណនៅតាមប្រភេទអាជីវកម្មមូលបត្រដូចខាងក្រោម៖

- ១- ជាសាច់ប្រាក់ចំនួន ៨០.០០០.០០០ (ប៉ែតសិបលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំ ដំបូង និង ១២០.០០០.០០០ (មួយរយម្ភៃលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ ចំពោះអាជីវកម្មជាក្រុមហ៊ុនធានាទិញមូលបត្រ។
- ២- ជាសាច់ប្រាក់ចំនួន ៦០.០០០.០០០ (ហុកសិបលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៩០.០០០.០០០ (កៅសិបលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ ចំពោះអាជីវកម្មជាពាណិជ្ជករមូលបត្រ។
- ៣- ជាសាច់ប្រាក់ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៦០.០០០.០០០ (ហុកសិបលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ ចំពោះអាជីវកម្មជាឈ្មួញជើងសាមូលបត្រ។

ប្រការ ៧៨.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណភ្នាក់ងារក្រុមហ៊ុនមូលបត្រ

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ១០០.០០០ (មួយរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំ និងបង់ថ្លៃអាជ្ញាបណ្ណនៅ **គ.ម.ក.** ជាសាច់ប្រាក់ចំនួន ៤០០.០០០ (បួនរយពាន់) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៦០០.០០០ (ប្រាំមួយរយពាន់) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ។



**ប្រការ ៧៩.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុន
ទីប្រឹក្សាហិរញ្ញវត្ថុ**

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ១.០០០.០០០ (មួយលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ និងបង់ថ្លៃអាជ្ញាបណ្ណចំនួន ១០.០០០.០០០ (ដប់លាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ។

ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគដែលដាក់ពាក្យស្នើសុំការអនុញ្ញាត និងបន្តការអនុញ្ញាតធ្វើអាជីវកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំ និងបង់ថ្លៃការអនុញ្ញាតចំនួន ៦.០០០.០០០ (ប្រាំមួយលាន) រៀលសម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៩.០០០.០០០ (ប្រាំបួនលាន) រៀល សម្រាប់ការបន្តការអនុញ្ញាតរយៈពេល ៣ (បី) ឆ្នាំ។

ប្រការ ៨០.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ១០០.០០០ (មួយរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំ និងបង់ថ្លៃអាជ្ញាបណ្ណនៅ គ.ម.ក. ជាសាច់ប្រាក់ចំនួន ៤០០.០០០ (បួនរយពាន់) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៦០០.០០០ (ប្រាំមួយរយពាន់) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ។

ប្រការ ៨១.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាវិនិយោគ

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ១.០០០.០០០ (មួយលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ និងបង់ថ្លៃអាជ្ញាបណ្ណចំនួន ១០.០០០.០០០ (ដប់លាន) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ។

ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុដែលដាក់ពាក្យស្នើសុំការអនុញ្ញាត និងបន្តការអនុញ្ញាតធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំ ប៉ុន្តែមិនតម្រូវឱ្យបង់ថ្លៃការអនុញ្ញាតនោះទេ។



ប្រការ ៨២.- ថ្លៃពាក្យស្នើសុំ សោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃអាជ្ញាបណ្ណភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតចំនួន ១០០.០០០ (មួយរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំ និងបង់ថ្លៃអាជ្ញាបណ្ណនៅ **គ.ម.ក.** ជាសាច់ប្រាក់ចំនួន ៤០០.០០០ (បួនរយពាន់) រៀល សម្រាប់រយៈពេល ២ (ពីរ) ឆ្នាំដំបូង និង ៦០០.០០០ (ប្រាំមួយរយពាន់) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ៣ (បី) ឆ្នាំ។

ប្រការ ៨៣.- ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតសម្រាប់បុគ្គលដែលត្រូវទទួលស្គាល់គុណតម្លៃ

បុគ្គលដែលស្នើការសុំទទួលស្គាល់គុណតម្លៃត្រូវបង់ថ្លៃពាក្យស្នើសុំចំនួន ២០.០០០ (ម្ភៃពាន់) រៀល ក្នុងមួយច្បាប់ និងសោហ៊ុយសិក្សាសំណុំលិខិតជាសាច់ប្រាក់ចំនួន ១០០.០០០ (មួយរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំ។

ប្រការ ៨៤.- សោហ៊ុយសិក្សាសំណុំលិខិតសម្រាប់ការផ្លាស់ប្តូរ ឬកែប្រែព័ត៌មានពាក់ព័ន្ធនឹងលក្ខខណ្ឌអាជ្ញាបណ្ណ/ការអនុញ្ញាត

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ត្រូវបង់សោហ៊ុយសិក្សាសំណុំលិខិតជាសាច់ប្រាក់នៅ **គ.ម.ក.** នៅពេលដាក់ពាក្យស្នើសុំ ទៅតាមប្រភេទនៃការផ្លាស់ប្តូរ ឬកែប្រែ ដូចខាងក្រោម៖

- ១-២០០.០០០ (ពីររយពាន់) រៀល សម្រាប់ការផ្លាស់ប្តូរ ឬកែប្រែទីស្នាក់ការកណ្តាល
- ២-១០០.០០០ (មួយរយពាន់) រៀល សម្រាប់ការផ្លាស់ប្តូរ ឬកែប្រែសមាសភាពក្រុមប្រឹក្សាភិបាល កិច្ចព្រមព្រៀងអតិថិជន ឬកិច្ចព្រមព្រៀងអតិថិជនបន្ថែមលើកិច្ចព្រមព្រៀងអតិថិជន។
- ៣-៦០.០០០ (ហុកសិបពាន់) រៀល សម្រាប់ការផ្លាស់ប្តូរ ឬកែប្រែ នាមករណ៍ ទម្រង់ក្រុមហ៊ុន ពាក្យស្នើសុំបើកគណនី ពាក្យស្នើសុំផ្តល់ប្រឹក្សា ឬផ្លាស់ប្តូរភ្នាក់ងារក្រុមហ៊ុនមូលបត្រពីផ្នែកអាជីវកម្មមួយទៅផ្នែកអាជីវកម្មមួយរបស់ក្រុមហ៊ុន។


ប្រការ ៨៥.- ការមិនប្រគល់ត្រលប់វិញនូវថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិត

ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិត ដែលបានបង់ស្របតាមប្រកាសនេះ មិនត្រូវបានប្រគល់ឱ្យបុគ្គលដាក់ពាក្យស្នើសុំវិញឡើយ ទោះបីការស្នើសុំត្រូវបានបដិសេធក៏ដោយ។

ជំពូកទី ១០
ទោសប្បញ្ញត្តិ

ប្រការ ៨៦.- ការធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ/ការអនុញ្ញាត

បុគ្គលណាដែលធ្វើអាជីវកម្ម ឬតាំងខ្លួនធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ភ្នាក់ងារផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងភ្នាក់ងារផ្តល់ប្រឹក្សា



វិនិយោគ ដោយគ្មានអាជ្ញាបណ្ណ/ការអនុញ្ញាត ឬអាជ្ញាបណ្ណ/ការអនុញ្ញាតអស់សុពលភាព ត្រូវផ្ដន្ទាទោសតាម ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៨៧.- ពិន័យអន្តរការណ៍

ដោយមិនគិតពីទោសទណ្ឌផ្សេងទៀតដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណា- ចក្រកម្ពុជា ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត និងភ្នាក់ងារទទួលបានអាជ្ញាបណ្ណ ព្រមទាំងបុគ្គល ពាក់ព័ន្ធដែលល្មើសនឹងប្រការ ២៦ ប្រការ ២៧ ប្រការ ២៨ ប្រការ ៦១ ប្រការ ៦៤ ប្រការ ៦៥ ប្រការ ៦៧ ប្រការ ៦៨ ប្រការ ៦៩ ប្រការ ៧០ ប្រការ ៧១ ប្រការ ៧៤ នៃប្រកាសនេះ ឬមិនគោរពតាមការណែនាំរបស់ អគ្គនាយកនៃ គ.ម.ក. ត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងកថាខណ្ឌទី ២ នៃប្រការ ៨៨ នៃប្រកាសនេះ និង/ឬ ទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាសាច់ប្រាក់÷

១- មិនលើសពី ៥០.០០០.០០០ (ហាសិបលាន) រៀល ចំពោះបុគ្គល។

២- មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល ចំពោះនីតិបុគ្គល។

ករណីបុគ្គលដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រមក គ.ម.ក. តិចជាង ៦០ (ហុកសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព បុគ្គលនោះត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជា សាច់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុងមួយថ្ងៃចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវនេះ។

ករណីបុគ្គលដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ/ការអនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ឬអាជ្ញាបណ្ណ/ការ អនុញ្ញាតក្រុមហ៊ុនទីប្រឹក្សាវិនិយោគ មក គ.ម.ក. តិចជាង ៣០ (សាមសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញា- បណ្ណ/ការអនុញ្ញាតចាស់អស់សុពលភាព បុគ្គលនោះត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាសាច់ប្រាក់ចំនួន ៤០០.០០០ (បួនរយពាន់) រៀល ក្នុងមួយថ្ងៃចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវនេះ។

ករណីភ្នាក់ងារទទួលបានអាជ្ញាបណ្ណដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណមក គ.ម.ក. តិចជាង ៣០ (សាម សិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព ភ្នាក់ងារនោះត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាសាច់ប្រាក់ចំនួន ២០០.០០០ (ពីររយពាន់) រៀល ក្នុងមួយថ្ងៃចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវ នេះ។

ប្រការ ៨៨.- ទណ្ឌកម្មរដ្ឋបាល

ក្រុមហ៊ុនទទួលអាជ្ញាបណ្ណ/ការអនុញ្ញាត និងភ្នាក់ងារទទួលអាជ្ញាបណ្ណ ព្រមទាំងបុគ្គលពាក់ព័ន្ធដែល ល្មើសនឹងប្រការ ២៦ ប្រការ ២៧ ប្រការ ២៨ ប្រការ ៦១ ប្រការ ៦៤ ប្រការ ៦៥ ប្រការ ៦៧ ប្រការ ៦៨ ប្រការ ៦៩ ប្រការ ៧០ ប្រការ ៧១ ប្រការ ៧៤ នៃប្រកាសនេះ ឬមិនគោរពតាមការណែនាំរបស់អគ្គនាយកនៃ គ.ម.ក. ត្រូវទទួលទណ្ឌកម្មរដ្ឋបាលពី គ.ម.ក. ។

អគ្គនាយកនៃ គ.ម.ក. អាចដាក់ទណ្ឌកម្មរដ្ឋបាលដូចខាងក្រោម÷

១- ព្រមាន។



២- ដឹកនាំកែតម្រូវ។

៣- ដាក់កំហិតលើអាជ្ញាបណ្ណ/ការអនុញ្ញាត។

៤- ព្យួរអាជ្ញាបណ្ណ/ការអនុញ្ញាត។

៥- ដកហូតអាជ្ញាបណ្ណ/ការអនុញ្ញាត។

ប្រការ ៨៩.- ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ/ការអនុញ្ញាត

អគ្គនាយកនៃ គ.ម.ក. អាចព្យួរ ឬដកហូតអាជ្ញាបណ្ណ/ការអនុញ្ញាត ក្នុងករណីក្រុមហ៊ុនទទួលអាជ្ញាបណ្ណ/ការអនុញ្ញាត និងភ្នាក់ងារទទួលអាជ្ញាបណ្ណ ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

- ១- មិនអាចគោរព ឬបន្តគោរពតាមលក្ខខណ្ឌតម្រូវអាជ្ញាបណ្ណ/ការអនុញ្ញាតដូចកំណត់ក្នុងប្រកាសនេះ។
- ២- មិនអាចអនុវត្តសេចក្តីសម្រេចដែលតម្រូវឱ្យសងបំណុលមួយភាគ ឬទាំងស្រុង។
- ៣- កំពុងស្ថិតនៅក្នុងស្ថានភាពបច្ចេកទេស និង/ឬហិរញ្ញវត្ថុទន់ខ្សោយមិនអាចបន្តធ្វើអាជីវកម្មបាន ឬត្រូវបានរំលាយដោយសេចក្តីសម្រេចរបស់តុលាការ។

ជំពូកទី ១១

អនុប្បញ្ញត្តិ

ប្រការ ៩០.- ការដាក់ឧបករណ៍តម្កល់ធានាអាជីវកម្ម

ករណីដែល គ.ម.ក. មិនទាន់កំណត់អំពីការដាក់ឧបករណ៍តម្កល់ធានាអាជីវកម្ម ដូចមានចែងក្នុងការ ២៣ ប្រការ ៤០ និងប្រការ ៥៣ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មជា សាច់ប្រាក់សុទ្ធនៅធនាគារជាតិនៃកម្ពុជា។

ជំពូកទី ១២

វេវសាធិប្បញ្ញត្តិ

ប្រការ ៩១.- គោលការណ៍ណែនាំ

អគ្គនាយកនៃ គ.ម.ក. អាចចេញគោលការណ៍ណែនាំ អនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន អនុក្រឹត្យ និងប្រកាសនេះ ដើម្បីសម្រួលដល់ការយល់ដឹង និងការអនុវត្ត។

ប្រការ ៩២.- និរាករណ៍

ប្រកាសលេខ ០០៩ គ.ម.ក.ប្រក. ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ និងជំនួសដោយប្រកាសនេះ។

ប្រការ ៩៣.- ការអនុវត្ត

អគ្គនាយកនៃ គ.ម.ក. ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ ប្រធាននាយកដ្ឋានកិច្ចការ



គតិយុត្ត គ្រប់ប្រធាននាយកដ្ឋាន-អង្គភាពដែលស្ថិតនៅចំណុះឱ្យ គ.ម.ក. និងបុគ្គលពាក់ព័ន្ធ ត្រូវទទួលបន្ទុក
អនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ឆ្នាំ ខែ ០៤ កើត ខែ ចេត្ន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និង ជាប្រធានគណៈកម្មការមូលបត្រកម្ពុជា



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
“ដើម្បីជូនជ្រាប”
- ដូចប្រការ ៩៣
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធប្រកាសលេខ...០០១/០៨...គ.ជ.ក./ប្រ.ក.

ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មមូលបត្រ

ចុះថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៨

ស្តង់ដារវាយតម្លៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង

១- ធាតុដែលត្រូវវាយតម្លៃ

ធាតុ (៣)	ធាតុរង (១២)
១- ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	- ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការគ្រប់គ្រងហានិភ័យ - ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការត្រួតពិនិត្យផ្ទៃក្នុង - ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការវិយាល័យជួរមុខ - ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការវិយាល័យជួរក្រោយ
២- នីតិវិធីនៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	- វិធានសម្រាប់ការគ្រប់គ្រងហានិភ័យ - វិធានសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង - ផែនការ និង/ឬ ការអនុវត្តពាក់ព័ន្ធនឹងការគ្រប់គ្រង និងការវាស់វែងហានិភ័យនៅក្នុងអាជីវកម្ម - ផែនការ និង/ឬ ការអនុវត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងអាជីវកម្ម - ការចាត់វិធានការទប់ទល់ភាពអាសន្ន
៣- ប្រព័ន្ធកុំព្យូទ័រពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	- មូលដ្ឋានទិន្នន័យ (Database) និងប្រព័ន្ធកុំព្យូទ័រទាំងមូល - ប្រព័ន្ធកុំព្យូទ័រសម្រាប់ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង - ស្ថិរភាព និងសុវត្ថិភាពនៃប្រព័ន្ធកុំព្យូទ័រ

២- វិធីវាយតម្លៃ

ក- ធាតុរងនីមួយៗដូចមានចែងខាងលើត្រូវវាយតម្លៃដោយគិតលើលទ្ធផលនៃការពិនិត្យឯកសារ និងការពិនិត្យដល់ទីកន្លែង ទៅតាមស្តង់ដារនៃការវាយតម្លៃលម្អិតក្នុងធាតុនីមួយៗ។ ការវាយតម្លៃនេះត្រូវផ្អែកលើមាត្រដ្ឋានពិន្ទុដែលមានពី ១,០ ពិន្ទុដល់ ៥,០ ពិន្ទុ។

ស្តង់ដារ	ល្អណាស់	ល្អ	ធម្មតា	ខ្សោយ	គ្រោះថ្នាក់
ពិន្ទុនៃការវាយតម្លៃ	១, ០-១, ៤	១, ៥-២, ៤	២, ៥-៣, ៤	៣, ៥-៤, ៤	៤, ៥-៥, ០

ខ- ពិន្ទុរបស់ធាតុនីមួយៗ ត្រូវគណនាដោយប្រើរូបមន្តមធ្យមភាគធម្មតា (Simple Average) នៃពិន្ទុរបស់ធាតុរងនីមួយៗ។

គ- ពិន្ទុសរុបនៃការវាយតម្លៃ ត្រូវគណនាដោយប្រើរូបមន្តមធ្យមភាគតាមទម្ងន់ (Weighted Average) នៃពិន្ទុរបស់ធាតុនីមួយៗតាមរយៈទម្ងន់ដូចខាងក្រោម៖

ធាតុ	ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	នីតិវិធីនៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	ប្រព័ន្ធកុំព្យូទ័រពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង
ទម្ងន់	៣០%	៤០%	៣០%

ឃ- លទ្ធផលរួមនៃការវាយតម្លៃត្រូវកំណត់ទៅតាមពិន្ទុសរុបនៃការវាយតម្លៃដូចខាងក្រោម ៖

ពិន្ទុសរុបនៃការវាយតម្លៃ	១, ០-១, ៤	១, ៥-២, ៤	២, ៥-៣, ៤	៣, ៥-៤, ៤	៤, ៥-៥, ០
លទ្ធផលរួមនៃការវាយតម្លៃ	ល្អណាស់	ល្អ	ធម្មតា	ខ្សោយ	គ្រោះថ្នាក់

